



សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោត នៅឃុំ ព្រែកព្នៅ ព្រៃវែង ស្រុកពាមរក៍ ខេត្តព្រៃវែង

ដោយមានការគាំទ្រពីគណៈកម្មាធិការ ខុមហ្វ្រែល និងសហការជាមួយ សមាគមអាដហុក និង អង្គការដៃគូអភិវឌ្ឍន៍ សិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយស្តីពី ការកំណត់តម្រូវការជាអាទិភាព នៅក្នុង ឃុំព្រែកព្នៅ ព្រៃវែង ស្រុកពាមរក៍ ខេត្ត ព្រៃវែង ត្រូវបានរៀបចំ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៥៦ នាក់ (១០% ជាស្រ្តី) មកពីគ្រប់ភូមិក្នុងឃុំ ដែលរួមមានតំណាង សហគមន៍ បណ្តាញអង្គការសង្គមស៊ីវិល តំណាងគណបក្សនយោបាយប្រចាំឃុំ និងជាសមាជិកក្រុម ប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលា នេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង ៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្ន យកចិត្តទុកដាក់ដោះស្រាយ និង/ឬគណបក្សនយោបាយ ទទួលយកដើម្បីដាក់បញ្ចូលទៅក្នុងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

តម្រូវការអាទិភាព ទាំង ៥ ក្នុង ឃុំព្រែកព្នៅ ព្រៃវែង ស្រុកពាមរក៍ ខេត្តព្រៃវែង

១- ការនេសាទ

- សុំឱ្យទប់ស្កាត់ការនេសាទខុសច្បាប់ដោយប្រើឧបករណ៍ឆក់ត្រី ដាក់ស្បែ ចាប់កូនសត្វឱ្យអស់ទាំង ៧ភូមិ ក្នុងឃុំព្រែកព្នៅ ព្រៃវែង និងសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ដោយកុំឱ្យមានអំពើពុករលួយ ទាក់ទង និងការនេសាទខុសច្បាប់ ចាប់ពីខែ មេសា ឆ្នាំ២០១១ តទៅ។

២- មន្ទីរពេទ្យសង្កាត់ ប្រេងសាំង ម៉ាស៊ូត និងផ្តល់ពូជស្រូវ

- សុំបញ្ជុះតម្លៃជីមកត្រឹម ៧ ម៉ឺនរៀលក្នុង១បារ ប្រេងសាំងមកត្រឹម ៣០០០ រៀលក្នុង១លីត្រ ប្រេងម៉ាស៊ូត មកត្រឹម ២៥០០រៀលក្នុង១លីត្រ ចាប់ពីខែ មេសា ឆ្នាំ២០១១ តទៅ។
- សុំផ្តល់ពូជស្រូវដែលមានទិន្នផលខ្ពស់ដល់កសិករនៅឃុំព្រែកព្នៅ ព្រៃវែង សំរាប់រដូវសាបព្រោះ ខាងមុខនេះ និងរកទីផ្សារសំរាប់ប្រជាកសិករលក់ផលិតផលកសិកម្ម(ស្រូវ) មានតំលៃខ្ពស់ផងចាប់ពីឆ្នាំ២០១១ តទៅ។

Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

៣- តបណ្តាញអគ្គិសនី

- សុំតបណ្តាញអគ្គិសនីពីថ្នល់ជាតិ ចូលទៅក្នុងភូមិចំនួន ៣ ភូមិពន្លៃ ភូមិស្តៅ ភូមិព្រៃខ្លា ប្រវែង ២៥០០ ម និងបញ្ចុះតម្លៃតភ្ជាប់ប្រព័ន្ធកុងទំរង់ភ្លើង ចូលក្នុងផ្ទះតម្លៃត្រឹម១៦ ម៉ឺនរៀល និងសូមឱ្យចុះតម្លៃ ភ្លើងមកត្រឹម ៨០០រៀលក្នុង១គីឡូវ៉ាត់ម៉ោង។

៤- ក្មេងទំនើង

- ទប់ស្កាត់ក្មេងទំនើងនៅតាមភូមិ ក្នុងឃុំព្រែកល្អៀង ដោយឱ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្តតាមច្បាប់ កុំពុករលួយចាប់ពីខែមេសា ឆ្នាំ២០១១ តទៅ។

៥- ផ្លូវ និងប្រព័ន្ធលូ

- សុំជួសជុលផ្លូវថ្នល់ក្នុងភូមិព្រៃខ្លា ក្រាលខ្សាច់ប្រវែង ៣៦០០ម ទទឹង ៦ម ខ្នងលើ ៤ម ឱ្យបានចាប់ សព្វគ្រប់នៅចុងឆ្នាំ ២០១១ សុំល្អាមពរដល់ក្រុមប្រឹក្សាឃុំ។
- សុំថែទាំផ្លូវប្រវែង ១២០ ម ចំណុចកណ្តាលភូមិព្រែកកំពែង
- សុំធ្វើផ្លូវថ្មីប្រវែង ២៥០០ ម ចំណុចកណ្តាលភូមិព្រែកកំពែង ឱ្យហើយនៅឆ្នាំ ២០១២
- សុំដាក់លូកាត់ផ្លូវ ៦កន្លែង លើកំណាត់ផ្លូវប្រវែង ២៥០០ ម
 - លូទី១ នៅខាងមុខផ្ទះលោក ហឹង រស់
 - លូទី២ នៅខាងមុខផ្ទះលោក ញ៉ែម ភឹម
 - លូទី៣ នៅខាងមុខផ្ទះលោក ស រ៉ន
 - លូទី៤ នៅខាងមុខផ្ទះលោក អ៊ុយ អ៊ុយ
 - លូទី៥ នៅខាងមុខផ្ទះលោក លន់ សេរី
 - លូទី៦ នៅខាងមុខផ្ទះលោក ឈិន ហៀ

មុនពេលបញ្ចប់សិក្ខាសាលា មានកម្មវិធីប្រគល់របាយការណ៍ ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំ មូលដ្ឋានរបស់គណបក្សនយោបាយ និងក្រុមប្រឹក្សាឃុំ។ លោក ឡាំ ឆែម តំណាងគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាឃុំព្រែកល្អៀង បានសំដែងនូវការអរគុណដល់គណៈកម្មាធិការខុមហ្វ្រែល អង្គការ អាដហុក និងអង្គការស្រឡាញ់កម្ពុជា ដែលបានសហការរៀបចំឱ្យមានសិក្ខាសាលានេះឡើង។ «វេទិកានេះ ពិតជាបានធ្វើឱ្យប្រជាពលរដ្ឋខ្ញុំ យល់ដឹងពីសិទ្ធិ តួនាទីរបស់ខ្លួនផង និងតួនាទីរបស់ក្រុមប្រឹក្សាឃុំផង»។ ចំពោះតម្រូវការអាទិភាពទាំង៥ ដែលបងប្អូនបានលើកឡើង គឺខ្លះបានស្ថិតក្នុងផែនការរបស់ឃុំ រួចហើយ ហើយខ្លះទៀតយើងខ្ញុំកំពុងធ្វើ រីឯតម្រូវការផ្សេងទៀតវាគឺ ជាការបង្ហាញផ្លូវដល់យើងខ្ញុំដើម្បីអនុវត្តបន្ត។

លោក ណុប សៀក តំណាងគណបក្សសមរង្ស៊ី « ខ្ញុំមានមោទភាពដែលអង្គការបានធ្វើសិក្ខាសាលា ដើម្បីជួយអភិវឌ្ឍន៍ដល់យុវជនរបស់ខ្ញុំ វាជាអ្វីដែលយើងចង់បាន វាជាទិសដៅអភិវឌ្ឍន៍របស់រដ្ឋបាល យើងខ្ញុំនឹង ខិតខំ អនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ »

សិក្ខាសាលានេះ មានគោលបំណង ឱ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

១-ការយល់ដឹងអំពីសិទ្ធិ តួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោត ក្នុងការស្វែងយល់ពីតម្រូវការជា អាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។

២-ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួមដដែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ សង្កាត់របស់ ខ្លួន។

៣-តម្រូវការអាទិភាពក្នុងឃុំ សង្កាត់ ដាច់ស្រយាល នឹងត្រូវបានចងក្រងជា របាយការណ៍ដែលអាច ឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដាន ជម្រុញការអនុវត្តរបស់ក្រុមប្រឹក្សា ឃុំ សង្កាត់ និងការដាក់ បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ ឆ្នាំ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd.

¹សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖

១-លោក **ប្លង មឿត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-អ្នកស្រី **ហេង សុគន្ធា** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ៖ ០១៧៥៨៣៨៦៩

¹ No 07

